

ការគ្រប់គ្រងច្បាប់អាវាម៖

ពាក្យច្បាប់អាវាមរំពឹង COVID-19 ពី

CHRISTA HYSON, MPH, PIO

ថ្ងៃទី 6 មេសា ឆ្នាំ 2020

នៅពេលថ្មីៗនេះវីរុសកូរ៉ូណា ឬ COVID-19

បានផ្ទុះឡើងនៅលើពិភពលោក

ធ្វើឱ្យមានសំណួរជាច្រើនបានចោទសួរ។

វាជាអ្វីដែលយើងប្រឈមនឹង COVID-19

ប៉ុន្តែពេលនេះជាពេលវេលាសម្រាប់ការរៀបចំ — សូមកុំស្ងប់ស្ងាម។

តំបន់របស់យើងមានកំណត់ត្រាសហការគ្នាយ៉ាងម៉ឺងម៉ាត់បញ្ឈប់ដែលចេះចាស់របស់សុខភាព និងការថែទាំសុខភាព។



នេះរួមបញ្ចូលទាំងកម្មវិធីគ្រូបង្ការ និងកំពុងបន្តយ៉ាងសកម្មបន្ទាន់ ដែលគ្រប់គ្រងដោយ The Health

Collaborative។ The Health Collaborative (The Health Collaborative, THC)

កំពុងដើរតួយ៉ាងសកម្មក្នុងការគាំទ្រតំបន់របស់យើងដំឡើងពេលវេលានៃការផ្ទុះ COVID-19

តាមរយៈសម្ព័ន្ធក្រុមខ្លួនរបស់គ្រោះមហន្តរាយ (Disaster Preparedness Coalition, DPC) នៅ Greater Cincinnati។ គួរឱ្យចម្បងរបស់ DPC គឺដើម្បីសម្រួលដល់ការជួយសម្រួលដល់ការសម្របសម្រួល

និងការសហការតំបន់ក្នុងចំណោមសមាជិកសម្ព័ន្ធទាំងអស់ ដើម្បីទប់ទល់នឹង COVID-19។

សមាជិកទាំងអស់រួមមានមន្ទីរពេទ្យ សេវាកម្មវេជ្ជសាស្ត្របន្ទាន់ ការគ្រប់គ្រងពេលមានអាសន្ន សុខភាពសាធារណៈ

និងដៃគូសហគមន៍ផ្សេងទៀតនៅក្នុងតំបន់ Tristate។

នៅក្នុងពេលដែលមានភាពមិនច្បាស់លាស់នេះ ប្រព័ន្ធផ្សព្វផ្សាយសង្គមអាចក្លាយជាដទៃទៅសម្រាប់ពាក្យច្បាប់អាវាមនិងព័ត៌មានមិនពិត។ THC ធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រសួងសុខាភិបាលរដ្ឋ Ohio

(Ohio Department of Health, ODH) និងមជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការជំងឺ (Centers for Disease

Control, CDC) ដើម្បីសិក្សាអំពីបច្ចុប្បន្នភាពនៃការអភិវឌ្ឍន៍ COVID-19 និងការអនុវត្តល្អបំផុត។

យើងបានដឹងព័ត៌មានមិនពិតដែលមានច្រើនជាងការពិត COVID-19 ដែលកំពុងរីករាលដាលទាំងក្នុងស្រុក

និងទូទាំងប្រទេស ដែលធ្វើឱ្យការកាន់តែមានសារៈសំខាន់សម្រាប់តំបន់របស់យើងក្នុងការពឹងផ្អែកលើប្រភពព័ត៌មានដែលទុកចិត្តបានជា

CDC និងទីភ្នាក់ងារសុខភាពសាធារណៈរបស់រដ្ឋ និងក្នុងមូលដ្ឋាន។

"វាសំខាន់ណាស់សម្រាប់តំបន់របស់យើងក្នុងការពឹងផ្អែកលើប្រភពព័ត៌មានដែលទុកចិត្តបានជា

CDC និងទីភ្នាក់ងារសុខភាពសាធារណៈរបស់រដ្ឋ និងក្នុងមូលដ្ឋាន" ។

ក្រសួងសុខាភិបាលរដ្ឋ Ohio ធ្វើបច្ចុប្បន្នភាពគេហទំព័ររបស់ខ្លួនស្តីពី COVID-19 ជាដំបូងរាល់ថ្ងៃនៅម៉ោង 2 ម៉ោង ជាមួយនឹងទិន្នន័យបច្ចុប្បន្នស្តីពីបុគ្គលដែលត្រូវបានត្រួតពិនិត្យ ឬធ្វើតេស្តរកមេរោគ និងលទ្ធផលនានា។

ឥឡូវនេះ អ្វីដែលសំខាន់បំផុតសម្រាប់ពលរដ្ឋ Greater Cincinnati ក្រៅអ្វីគឺ បន្តវិធានការការពារ

ដែលពួកគេនឹងត្រូវសម្រាប់អ៊ុសអេស្ទីម។

- លាងដៃរបស់អ្នកឱ្យបានញឹកញាប់ដោយប្រើសាប៊ូ និងទឹករយៈពេលយ៉ាងតិច 20 វិនាទី។
- ខ្ទប់ក្អក និងកណ្តាស់ដោយកែងដៃ ឬដៃខាងលើរបស់អ្នក។
- ផ្អាកមេរោគ ដោយនៅផ្ទះពេលមានជំងឺ។

សម្រាប់ព័ត៌មានបន្ថែមអំពី COVID-19 សូមចូលទៅកាន់ [https://healthcollab.org/covid-](https://healthcollab.org/covid-19/)

[19/](https://healthcollab.org/covid-19/)។ សម្រាប់ការសាកសួរព័ត៌មាន សូមទាក់ទងខ្ញុំតាមអ៊ីមែល។ The Health Collaborative

ធ្វើតួនាទីរបស់ខ្លួនយ៉ាងយកចិត្តទុកដាក់នៅពេលមានការផ្ទុះឡើងនូវសុខភាពសាធារណៈ ហើយក្នុងនាមជាមន្ត្រីព័ត៌មានសាធារណៈ ខ្ញុំប្តេជ្ញាថានឹងនាំយកព័ត៌មានដែលត្រូវឱ្យទុកចិត្ត និងពាក់ព័ន្ធបំផុតទៅសមាជិក ដៃគូ និងអ្នកពាក់ព័ន្ធប៉ុណ្ណោះ។

ដោយក្តីគោរព,



**Christa Hyson, MPH**

**Senior Manager, External Relations**

**Public Information Officer, Greater Cincinnati Disaster Preparedness Coalition**